

រឿង ភ្នំសំពៅ

(នៅខេត្តបាត់ដំបង)

នៅខាងលិចទីក្រុងបាត់ដំបង ចម្ងាយប្រមាណ ១២ គីឡូម៉ែត្រ មានភ្នំជាច្រើននៅជិតៗគ្នា មានភ្នំសំពៅ ភ្នំទ្រុងមាន់ - ទ្រុងទា និងភ្នំវិសាយសក់ជាដើម ។

រឿងព្រេងនិយាយតៗគ្នា ប្រចាំភ្នំនោះ មានដំណាលដូចតទៅនោះ ៖

កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយអង្គ ព្រះនាមរាជកុល សោយរាជ្យនៅប្រទេសកម្ពុជា តាំងព្រះរាជវាំងនៅលើ ជួរភ្នំដងធំក ។ ព្រះបាទ រាជកុល ទ្រង់សព្វព្រះរាជហឫទ័យនឹងស្រ្តីម្នាក់ឈ្មោះនាង សុវណ្ណមសា(២) នាងនេះជាកូនក្រី ក្រទេ ប៉ុន្តែនាងមានរូបឆោមសក្តិសមល្អឆើត នាងចិញ្ចឹមក្រពើមួយ ក៏មានប្រទូក្លាហានឈ្មោះវ៉ែណាស់ ទោះបីប្រើឲ្យវា ធ្វើអ្វីបានទាំងអស់ ។ ក្រពើនោះមានខ្លួនធំលើសប្រមាណនាងឲ្យឈ្មោះ អាធន់ ។ តាមដំណាលថា មុនដំបូង នាង សុវណ្ណមសា រើសបានពងសត្វមួយយកមកទុក ដោយនាងមិនស្គាល់ថាជាពងសត្វអ្វីទេ ប៉ុន្តែលុះដល់ថ្ងៃខែនឹងញាស់ ស្រាប់តែឃើញចេញជាកូនក្រពើមក ។ នាងក៏ចេះតែអាណិត ខំចិញ្ចឹមថែរក្សាដោយពេញចិត្តណាស់ ។ ក្រពើនោះទៀត សោត ក៏ប្លែកពីក្រពើទាំងពួង ចេះស្តាប់បង្គាប់នាងដូចជាមនុស្សសុទ្ធសាធ ។

ឯព្រះបាទរាជកុល លុះបាននាង សុវណ្ណមសា មកជាគូស្នេហាហើយ មិនយូរប៉ុន្មាន ក៏បែរជាមានព្រះទ័យពុំសូវស្ម័គ្រ ស្មោះទៅវិញដោយទ្រង់ព្រះតម្រិះយល់ឃើញថា " នឹងលើកនាងជាអគ្គមហេសីពេញទីពុំបាន ព្រោះនាងជាស្រ្តី មាន ឋានៈពុំស្មើ ពុំសមនឹងរៀបអភិសេកជាអគ្គមហេសីឡើយ " ។ លុះទ្រង់ព្រះតម្រិះដូច្នោះហើយ ទ្រង់ស្តេចទៅក្រាបបង្គំព្រះ វរបិតាៗ ក៏ទ្រង់យល់តាមហើយចាត់ស៊ើបសួររកស្រ្តីណា ដែលមានពូជពង្សត្រកូលខ្ពង់ខ្ពស់ ដើម្បីរៀបអភិសេកជាមួយ ព្រះរាជបុត្ររបស់ព្រះអង្គ ។

យូរបន្តិចមក ពូជដំណឹងថា នៅស្រុកចន្ទបុរី មានស្តេចមួយព្រះអង្គ មានព្រះរាជបុត្រីមួយព្រះនាមនាង វិសាយសក់ ព្រោះ ព្រះនាងមានសក់ទិព្វ ចង់បានអ្វីក៏បានដូចព្រះទ័យ គឺព្រះនាងគ្រាន់តែច្រូតព្រះកេសីទៅ ចង់ឲ្យទឹកសមុទ្រខ្លះទៅជាដី គោកក៏បាន ចង់ឲ្យដីគោកក្លាយទៅជាទឹកសមុទ្រក៏បាន ។ ព្រះវររាជមាតាបិតានៃព្រះបាទ រាជកុល ទ្រង់ប្រើសេនាឲ្យនាំ សារទៅថ្វាយស្តេចក្រុងចន្ទបុរី ដើម្បីដណ្តឹងនាងនោះតាមព្រះរាជប្រពៃណី ។ ស្តេចក្រុងចន្ទបុរី ក៏ពុំទ្រង់យល់ទាស់ ឡើយ ទ្រង់តបព្រះរាជសារមកព្រះវររាជមាតាបិតានៃព្រះបាទ រាជកុល ថា "បើទ្រង់សព្វព្រះរាជហឫទ័យ សូមទ្រង់លើក បណ្តាការមកចុះ" ។ សេនាបានទទួលព្រះរាជឱង្ការហើយ ក្រាបបង្គំលាត្រឡប់មកក្រាបបង្គំទូល ព្រះរាជមាតាបិតានៃ

ព្រះបាទ រាជកុល វិញសព្វគ្រប់តាមដំណើរនោះ ។ ព្រះបាទរាជកុល បានទ្រង់ព្រះសណ្តាប់ដូច្នោះ ក៏ទ្រង់មានព្រះទ័យសោមនស្សពន់ពេក ទើបទ្រង់ត្រាស់បង្គាប់ឲ្យរៀបចំគ្រឿងបណ្ណាការយ៉ាងឧឡារិកក្នុងសំពៅ ដើម្បីធ្វើព្រះរាជដំណើរចេញទៅកាន់ក្រុងចន្ទបុរី ។

ចំណែកនាង សុវណ្ណមសា លុះបានដំណឹងនេះហើយ ក៏កើតចិត្តក្តៅក្រហាយខ្លាំងណាស់ ទើបប្រើក្រពើឲ្យទៅតាមកល់សំពៅនោះឲ្យលិចវិនាសអន្តរាយ ដើម្បីមិនឲ្យព្រះបាទ រាជកុល ទៅជួបនឹងនាង រំសាយសក់ ។ ក្រពើនោះក៏ប្រើបានដូចចិត្តទៀត វាបោះពួយក្នុងទឹកលឿនដូចព្រួញ លុះទៅជិតដល់សំពៅ ព្រះបាទរាជកុលៗ ទ្រង់ក្រឡេកឃើញ អាធន់ ក៏ទ្រង់មានព្រះបន្ទូលខ្លាំងៗ ថា " នែ អាធន់ ! អញទេ កុំមកធ្វើផ្តេសផ្តាស " ។ អាធន់ ឆ្លើយតបទៅវិញថា " ស៊ីបាយអ្នកណា យកអាសាអ្នកនោះ " ។

ពួកពលក្រឡេកឃើញក្រពើធំសម្បើម ក៏ភ័យស្រែកនោទ្យោពេញទាំងសំពៅ ខ្លះបោះត្រឡាច ល្អៅ ព្រមទាំងមាន់និងទាទាំងទ្រុងៗ ទៅឲ្យ អាធន់ស៊ី ដើម្បីឲ្យវាយប់ វាឃ្លាតឆ្ងាយអំពីសំពៅ តែអាធន់ ពុំទទួលស៊ីសោះ ។ ព្រះបាទរាជកុល ក៏ប្លែងស្ទង់អស់ទេវតា សូមឲ្យលោកជួយឲ្យផុតពីគ្រោះថ្នាក់ ។

ដោយបុណ្យបារមីព្រះអង្គ សេចក្តីប្លែងស្ទង់នោះ ក៏រំជួលទៅដល់ព្រះឥន្ទ្រាធិរាជៗ ក៏ទ្រង់ប្រើបម្រើទៅប្រាប់ព្រះនាងរំសាយសក់ ភ្លាម ។ ព្រះនាង រំសាយសក់ ក៏ច្បូតព្រះកេសី ឲ្យទឹកសមុទ្រខ្លះរឹងទៅជាដីទាំងអស់ ។ ក្រពើក៏ជាប់ក្នុងដីនោះ មុននឹងដាច់ខ្យល់ស្លាប់ ក្រពើនោះគោះកន្ទុយផង ដកដង្ហើមធំផង រមួលខ្លួនត្រឡប់ត្រឡិន ហើយតូខ្លួនក្រពើនោះគោះកន្ទុយ នឹងត្រង់ច្រមុះក្រពើ ក៏កើតទៅជាបឹង ២ នៅដល់សព្វថ្ងៃនេះ ហៅថា បឹងកន្ទុយក្រពើ និង បឹងច្រមុះក្រពើ ។ ឯសំពៅនោះ ក៏កើតទៅជាភ្នំធំមួយ មានរាងជាសំពៅសុទ្ធសាធហៅថា ភ្នំសំពៅ តែផ្ទៀងបន្តិចព្រោះរលកបោកខ្លាំងណាស់ ។ នៅពេលដែលអាធន់ ជិតទៅដល់សំពៅ ក្តោងសំពៅក៏សណ្តកធ្លាក់ទៅក្នុងទឹក កើតទៅជាភ្នំមួយ ហៅថា ភ្នំក្តោងសំពៅ ទាល់សព្វថ្ងៃ ។ ទ្រង់មាន់ទ្រង់ទាដែលពួកពលបោះទៅឲ្យក្រពើ ក៏កើតទៅជាភ្នំមួយ ហៅថា ភ្នំទ្រង់មាន់ទ្រង់ទា ដរាបដល់សព្វថ្ងៃនេះ ។

លុះសមុទ្រក្លាយទៅជាដីហើយ ព្រះបាទ រាជកុល ទ្រង់ប្រើពួកពលឲ្យជញ្ជូនប្រដាប់ប្រដាទាំងពួង យាងទៅកាន់ក្រុងចន្ទបុរី ដើម្បីរៀបអភិសេកជាមួយនឹងព្រះនាង រំសាយសក់ តាមព្រះរាជប្រពៃណី ។ កន្លែងដែលព្រះនាង រំសាយសក់ច្បូតសក់នោះ ក៏កើតទៅជាភ្នំមួយនៅខាងត្បូងភ្នំសំពៅ ហៅថា ភ្នំរំសាយសក់ ដល់សព្វថ្ងៃ ។

កាលរៀបអភិសេករួចស្រេចហើយ ព្រះបាទ រាជកុល ទ្រង់នាំព្រះនាង រំសាយសក់ ជាអគ្គមហេសី ព្រមទាំងពលសេនាជាច្រើន ត្រឡប់ទៅកាន់រាជបុរីវិញ ។ ព្រះអង្គទ្រង់គង់លើដំរីជាមួយព្រះនាង ជាព្រះជាយា មានពលសេនាហែហមមកជាច្រើន ។ មកដល់ពាក់កណ្តាលផ្លូវ ទ្រង់ក្រឡេកទៅឃើញភ្នំសំពៅ ភ្នំក្រពើ ទ្រង់នឹកទោមនស្សខ្លាំងនឹងនាង សុវណ្ណមសា ថា " ព្រោះតែវាចិត្តអាក្រក់ បានជាឲ្យគេស្លាប់វិនាសអស់យ៉ាងនេះ " ។ ព្រះអង្គប្រើសេនាឲ្យទៅចាប់នាង សុវណ្ណមសា យកមកសម្លាប់ចោល សេនាក៏ធ្វើតាមព្រះរាជបញ្ជា ចាប់នាងសុវណ្ណមសា មកកាត់ក្បាលសងសឹកវិញ ក្បាលនោះក៏កើតជាភ្នំមួយ ហៅថា ភ្នំសងក្បាល នៅជិតស្រុកមង្គលបុរីសព្វថ្ងៃនេះ ប៉ុន្តែអ្នកស្រុកហៅក្លាយមកថា ភ្នំសងក្បាន ទៅវិញ ។ មានវាលមួយនៅជិតភ្នំនោះ សព្វថ្ងៃហៅថា វាលចិញ្ច្រាំពោះ ព្រោះពួកសេនាចិញ្ច្រាំពោះរៀននាងចោលនៅទីនោះ ។ ឯយោនីរបស់នាង សេនាបានគ្រវីងចោល ហើយកើតទៅជាភ្នំមួយទៀត ហៅថា ភ្នំក្រពាយនាង តែសព្វថ្ងៃ គេហៅក្លាយមកថាភ្នំ បន្ទាយនាង ។

ចំណែកព្រះបាទ រាជកុល និងព្រះនាង រំសាយសក់ ជាព្រះអគ្គមហេសី យាងចូលទៅថ្វាយបង្គំព្រះវរបិតា-មាតាវិញ
ហើយទ្រង់គង់នៅជាសុខសាន្តទៅ ។